



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

និយ័តករធានារ៉ាប់រងកម្ពុជា

លេខ.....០០៤.....ន.ជ.ក. /សណ៧

ថ្ងៃ ៥១ ៤៣៥ ខែ ឧសភា ឆ្នាំចោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤

គោលការណ៍ណែនាំ

ស្តីពី

ការការពារការក្លែងបន្លំធានារ៉ាប់រង

អនុលោមតាមព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង, អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អនុក្រឹត្យលេខ ២៧៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការធានារ៉ាប់រង, ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធការធានារ៉ាប់រង និងយ័តករធានារ៉ាប់រងកម្ពុជា (ន.ប.ក.) សូមចេញគោលការណ៍ណែនាំស្តីពី “ការការពារការក្លែងបន្លំធានារ៉ាប់រង” ក្នុងគោលបំណងកំណត់នូវវិធាន និងនីតិវិធីនៃការការពារការក្លែងបន្លំធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ រាយការណ៍ និងបញ្ចៀសហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រងឱ្យមានប្រសិទ្ធភាព ដូចខាងក្រោម៖

១. សញ្ញាណទូរនៃការក្លែងបន្លំធានារ៉ាប់រង

១.១. ការក្លែងបន្លំធានារ៉ាប់រង សំដៅដល់ការធ្វើ ឬមិនធ្វើអ្វីមួយក្នុងគោលបំណងដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងដោយភាពមិនស្មោះត្រង់ ឬខុសច្បាប់សម្រាប់ភាគីដែលប្រព្រឹត្តអំពើក្លែងបន្លំធានារ៉ាប់រង (អ្នកបន្ត) ឬសម្រាប់ភាគីផ្សេងទៀត។ ការក្លែងបន្លំធានារ៉ាប់រង ជាធម្មតាពាក់ព័ន្ធទៅនឹងការបំប្លែងទំហំសំណងធានារ៉ាប់រង ការយុបយិតឱ្យមានការទាមទារសំណងធានារ៉ាប់រង ឬការធ្វើប្រតិវេទន៍ខុសដោយចេតនា។

១.២. ការសង្ស័យការក្លែងបន្លំធានារ៉ាប់រង សំដៅដល់ការបង្ហាញមិនពិត ឬកំហុសឆ្គងលើប្រព័ន្ធការធានារ៉ាប់រងរួមមាន ការក្លែងបន្លំលើសំណងធានារ៉ាប់រង បុព្វលាភធានារ៉ាប់រង និងពាក្យស្នើសុំធានារ៉ាប់រង។



១. ៣. ការក្លែងបន្លំធានារ៉ាប់រង មានបីប្រភេទ ដូចខាងក្រោម៖

- ក- ការក្លែងបន្លំធានារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និងអ្នកទាមទារសំណងធានារ៉ាប់រង** សំដៅដល់ការក្លែងបន្លំទៅលើក្រុមហ៊ុនធានារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និងភាគីផ្សេងទៀតក្នុងការទិញ ឬក្នុងការប្រើប្រាស់ផលិតផលធានារ៉ាប់រង ដើម្បីទទួលបានការធានារ៉ាប់រង ឬការទូទាត់មិនត្រឹមត្រូវ។
- ខ- ការក្លែងបន្លំធានារ៉ាប់រងដោយអន្តរការីធានារ៉ាប់រង** សំដៅដល់ការក្លែងបន្លំដោយអន្តរការីធានារ៉ាប់រងទៅលើក្រុមហ៊ុនធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រង។
- គ- ការក្លែងបន្លំធានារ៉ាប់រងផ្ទៃក្នុង** សំដៅដល់ការក្លែងបន្លំទៅលើក្រុមហ៊ុនធានារ៉ាប់រងដោយអភិបាល ឬបុគ្គលិកដោយផ្ទាល់ ឬយុបយិតជាមួយអ្នកដទៃដែលនៅក្នុង ឬក្រៅក្រុមហ៊ុនធានារ៉ាប់រង (ឧទាហរណ៍៖ គណនេយ្យករ សវនករ អ្នកប្រឹក្សាយោបល់ ឬអ្នកវាយតម្លៃសំណងធានារ៉ាប់រង) ដែលជាអ្នកផ្តល់សេវាកម្ម។

២. គោលការណ៍ស្តីពីការគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរៀបចំគោលការណ៍ស្តីពីការគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង ដែលត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធានារ៉ាប់រង និងត្រូវស្នើសុំការអនុញ្ញាតពី **ន.ប.ក.** តាមគោលការណ៍អប្បបរមា ដូចខាងក្រោម៖

- ក- កំណត់តួនាទី និងភារកិច្ចរបស់បុគ្គលិកដែលត្រូវទទួលបន្ទុកអនុវត្តគោលការណ៍ និងនីតិវិធី។**
- ខ- កំណត់តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រង ដែលទទួលបន្ទុកគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង។**
- គ- កំណត់វិធាននៃការកំណត់អត្តសញ្ញាណនៃការក្លែងបន្លំធានារ៉ាប់រង។**
- ឃ- កំណត់វិធាននៃការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង។**
- ង- កំណត់នីតិវិធីនៃការរាយការណ៍ចំពោះករណីសង្ស័យនៃការក្លែងបន្លំធានារ៉ាប់រងទៅកាន់បុគ្គលទទួលបន្ទុក ដើម្បីធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេត។**
- ច- រក្សាទុកកំណត់ត្រានៃការក្លែងបន្លំធានារ៉ាប់រងដែលបានសង្ស័យ ឬបានធ្វើការស៊ើបអង្កេត និងត្រូវកំណត់នូវបុគ្គលដែលអាចចូលមើលកំណត់ត្រា ដោយផ្អែកលើចំណាត់ថ្នាក់នៃការសម្ងាត់នៃកំណត់ត្រានីមួយៗ។**

៣. ការកំណត់អត្តសញ្ញាណនៃការក្លែងបន្លំធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវកំណត់សូចនាករនៃការក្លែងបន្លំធានារ៉ាប់រងឱ្យបានសមស្របដែលអាចកំណត់បាននូវហានិភ័យកម្រិតខ្ពស់នៃការក្លែងបន្លំធានារ៉ាប់រង។ ក្នុងករណីដែលសូចនាករនៃការក្លែងបន្លំធានារ៉ាប់រងមួយ ឬច្រើនត្រូវបានរកឃើញ ក្រុមហ៊ុនធានារ៉ាប់រង ត្រូវពិនិត្យឱ្យបានច្បាស់លាស់ដោយអាច



ធ្វើការស៊ើបអង្កេតស៊ីជម្រៅ និងតាមដានការក្លែងបន្លំធានារ៉ាប់រងនេះ រហូតដល់បិទបញ្ចប់ជាស្ថាពរ។ ក្រុមហ៊ុនធានារ៉ាប់រងត្រូវពិនិត្យជាប្រចាំនៅលើសូចនាករនៃការក្លែងបន្លំធានារ៉ាប់រងដែលបានកំណត់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត។

សូចនាករទូទៅនៃការក្លែងបន្លំធានារ៉ាប់រង សម្រាប់កំណត់ហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រងមានជាអាទិ៍ ដូចខាងក្រោម៖

ក- ការក្លែងបន្លំធានារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និងអ្នកទាមទារសំណងធានារ៉ាប់រងរួមមាន៖

- ក.១. ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបានបដិសេធក្នុងការផ្តល់ការធានាពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត ដោយសារមូលហេតុដូចជា ការបង្ហាញព័ត៌មានមិនគ្រប់គ្រាន់ ឬការផ្តល់ព័ត៌មានមិនពិត។
- ក.២. អ្នកទាមទារសំណងធានារ៉ាប់រងព្រមទទួលយកសំណងធានារ៉ាប់រងដែលស្ថិតក្នុងកម្រិតទាបមួយ ដើម្បីទទួលបានសំណងធានារ៉ាប់រងឆាប់រហ័ស។
- ក.៣. អ្នកទាមទារសំណងធានារ៉ាប់រងផ្តល់ចំណើយ ឬព័ត៌មានដែលមិនមានសង្គតិភាពទៅនឹងព័ត៌មានរបស់ក្រុមហ៊ុនធានារ៉ាប់រង ឬមន្ត្រីនគរបាល ឬភាគីពាក់ព័ន្ធផ្សេងទៀត។
- ក.៤. អ្នកទាមទារសំណងធានារ៉ាប់រងបានធ្វើការទាមទារសំណងធានារ៉ាប់រងជាច្រើនដែលមានលក្ខណៈស្រដៀងគ្នា នៅក្នុងរយៈពេលខ្លី។

ខ- ការក្លែងបន្លំធានារ៉ាប់រងដោយអន្តរការីធានារ៉ាប់រង រួមមាន៖

- ខ.១. ភស្តុតាងបញ្ជាក់ថាអន្តរការីធានារ៉ាប់រងបញ្ចុះបញ្ចូលអតិថិជនឱ្យបញ្ចប់កិច្ចសន្យាធានារ៉ាប់រងដែលមានស្រាប់ និងជំនួសដោយកិច្ចសន្យាធានារ៉ាប់រងថ្មី ដើម្បីទទួលបានកម្រៃជើងសារច្រើនលើកជាមួយក្រុមហ៊ុនធានារ៉ាប់រងតែមួយ ឬក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗ។
- ខ.២. អន្តរការីធានារ៉ាប់រងដែលមានបណ្ណសន្យារ៉ាប់រងច្រើនដែលមិនទាន់បង់បុព្វលាភធានារ៉ាប់រងជូនទៅក្រុមហ៊ុនធានារ៉ាប់រង ឬដែលបានលក់ផលិតផលធានារ៉ាប់រងជូនអតិថិជនដែលមិនសមស្របទៅនឹងផលិតផលធានារ៉ាប់រងដែលខ្លួនមានសិទ្ធិលក់ ដូចជាការលក់ផលិតផលជូនអតិថិជន ដែលមានចំណូលទាបដែលមិនមានសមត្ថភាពបង់បុព្វលាភធានារ៉ាប់រង និងអតិថិជនដែលធ្លាប់រកឃើញថាបានប្រព្រឹត្តអំពើក្លែងបន្លំធានារ៉ាប់រង។
- ខ.៣. អន្តរការីធានារ៉ាប់រងទទួលរងនូវបណ្តឹងរបស់អតិថិជន ដែលរួមមាន៖
 - ការចោទប្រកាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងបុព្វលាភធានារ៉ាប់រងមិនត្រឹមត្រូវ និង
 - ការមិនផ្តល់វិក្កយបត្រឬឯកសារពាក់ព័ន្ធនឹងកិច្ចសន្យាធានារ៉ាប់រងដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ជូនទៅអតិថិជន។



ខ.៤. អន្តរការីធានារ៉ាប់រងមិនកត់ត្រាព័ត៌មានរបស់អតិថិជនទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអតិថិជន របស់ក្រុមហ៊ុនធានារ៉ាប់រង ខណៈពេលដែលឯកសារស្នើសុំ ឬការទូទាត់សំណងធានារ៉ាប់រង ត្រូវបានផ្តល់ជូនអន្តរការីយូរហើយ។

ខ.៥. កត្តាផ្សេងៗដែលបង្ហាញថាអន្តរការីធានារ៉ាប់រងកំពុងមានបញ្ហាហិរញ្ញវត្ថុ។

៤. ការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវគ្រប់គ្រងនិងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង ដូចខាងក្រោម៖

- ក- ត្រូវមានគោលការណ៍ស្តីពីការទទួលយកអតិថិជន ដោយកំណត់នូវលក្ខខណ្ឌច្បាស់លាស់ក្នុងការទទួល យកការស្នើសុំរបស់អតិថិជន និងវិធានការដើម្បីកាត់បន្ថយនូវការក្លែងបន្លំធានារ៉ាប់រង។ គោលការណ៍ ស្តីពីការទទួលយកអតិថិជននេះ ត្រូវរួមបញ្ចូលនូវវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន និង ស្នើសុំឯកសារគាំទ្របន្ថែមក្នុងករណីចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង។
- ខ- ត្រូវកំណត់នូវតួនាទី និងភារកិច្ចរបស់អ្នកវាយតម្លៃសំណងធានារ៉ាប់រងដើម្បីកាត់បន្ថយហានិភ័យ នៃការក្លែងបន្លំធានារ៉ាប់រងនៅក្នុងនីតិវិធីនៃការទាមទារសំណងធានារ៉ាប់រង។
- គ- ត្រូវជម្រាបដល់ម្ចាស់បណ្ណសន្យារ៉ាប់រងអំពីកាតព្វកិច្ចក្នុងកិច្ចសន្យារ៉ាប់រងរវាងម្ចាស់បណ្ណសន្យារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង។
- ឃ- ត្រូវផ្តល់ជូននូវរាល់ឯកសារធានារ៉ាប់រង និងការទូទាត់ទៅម្ចាស់បណ្ណសន្យារ៉ាប់រងដោយផ្ទាល់ជាជាង តាមរយៈអន្តរការីធានារ៉ាប់រង។ ក្នុងករណីមិនអាចជៀសវាងបាន ក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើការ ជូនដំណឹងដោយឡែកទៅកាន់ម្ចាស់បណ្ណសន្យារ៉ាប់រងថាបានផ្តល់ឯកសារ និងទូទាត់សំណងធានា- រ៉ាប់រងតាមរយៈអន្តរការីធានារ៉ាប់រង។
- ង- ត្រូវកំណត់អំពីការផ្តល់សិទ្ធិឱ្យអន្តរការីធានារ៉ាប់រងក្នុងការទទួលបុព្វលាភធានារ៉ាប់រងជាសាច់ប្រាក់។
- ច- ត្រូវជៀសវាងចេញមូលប្បទានបត្រទៅឱ្យតតិយជនក្រៅពីអ្នកទទួលផលនៃកិច្ចសន្យាធានារ៉ាប់រង។
- ឆ- ត្រូវវាយតម្លៃ និងតាមដានលើអន្តរការីធានារ៉ាប់រងឱ្យបានទៀងទាត់។
- ជ- ត្រូវពិនិត្យគោលការណ៍របស់អន្តរការីធានារ៉ាប់រងក្នុងការទទួលយកអតិថិជន។

៥. ការរាយការណ៍ពីការក្លែងបន្លំធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរាយការណ៍អំពីការក្លែងបន្លំធានារ៉ាប់រងទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុនធានារ៉ាប់រង ក្នុងករណីរកឃើញការក្លែងបន្លំធានារ៉ាប់រងឱ្យបានទៀងទាត់។

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរាយការណ៍អំពីការក្លែងបន្លំធានារ៉ាប់រងមក **ន.ឆ.ក.** គិតចាប់ពីកាលបរិច្ឆេទ ដែលក្រុមហ៊ុនធានារ៉ាប់រងរកឃើញការក្លែងបន្លំធានារ៉ាប់រង តាមទម្រង់ដូចបានកំណត់ក្នុងឧបសគ្គនៃគោល- ការណ៍ណែនាំនេះ។ ក្នុងករណីដែលទំហំទឹកប្រាក់នៃការក្លែងបន្លំធានារ៉ាប់រងមានចំនួនចាប់ពី ១២ ០០០ ០០០ រៀល **ន.ឆ.ក.** អាចនឹងចុះស៊ើបអង្កេតតាមការចាំបាច់។



៦. ការកត់ត្រា និងរក្សាទុកឯកសារអំពីការក្លែងបន្លំធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរៀបចំ និងកត់ត្រានូវរាល់ការក្លែងបន្លំធានារ៉ាប់រងដើម្បីជាប្រយោជន៍ក្នុង ការតាមដានហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យនៃការ ក្លែងបន្លំធានារ៉ាប់រង ដែលរួមមានព័ត៌មានអប្បបរមាដូចខាងក្រោម៖

- ពិពណ៌នាអំពីអង្គហេតុ និងព័ត៌មានលម្អិតរបស់អ្នកធ្វើសកម្មភាពក្លែងបន្លំធានារ៉ាប់រង
- ទឹកប្រាក់ប៉ាន់ស្មាននៃការខូចខាត
- ទឹកប្រាក់បដិទានមកវិញបាន (ប្រសិនបើមាន)
- ការសន្និដ្ឋាន និងដំណោះស្រាយ។

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរក្សាទុកឯកសារកំណត់ត្រាអំពីការក្លែងបន្លំធានារ៉ាប់រងក្នុងរយៈពេល អប្បបរមា ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការបិទបញ្ចប់ជាស្ថាពរនូវករណីក្លែងបន្លំធានារ៉ាប់រង។

៧. វិនិច្ឆ័យក្នុងការពិនិត្យផ្ទៃក្នុង

សវនករផ្ទៃក្នុងរបស់ក្រុមហ៊ុនធានារ៉ាប់រង ត្រូវធ្វើសវនកម្មលើប្រសិទ្ធភាពក្នុងការអនុវត្តគោលការណ៍ ស្តីពីការគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង និងត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ធានារ៉ាប់រងដើម្បីពិនិត្យសម្រេច និងផ្តល់ការណែនាំជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរៀបចំវគ្គបណ្តុះបណ្តាលលើគោលការណ៍ស្តីពីការការពារការក្លែងបន្លំ ធានារ៉ាប់រងដល់បុគ្គលិកដែលពាក់ព័ន្ធយ៉ាងតិចបំផុត ១ (មួយ) ដង ក្នុង ១ (មួយ) ឆ្នាំ។

៨. ការអនុវត្ត

ក្រុមហ៊ុនធានារ៉ាប់រង ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តល់ជូន **ន.ធន.ក.** នូវគោលការណ៍ស្តីពីការគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង ក្នុងរយៈពេលយ៉ាងយូរ ៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទនៃគោលការណ៍ណែនាំនេះ។

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់ជូន **ន.ធន.ក.** នូវគោលការណ៍ស្តីពីការគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំធានារ៉ាប់រង ក្នុងរយៈពេលយ៉ាងយូរ ៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទនៃអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រង។

វិធានការផ្សេងៗដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ អាចត្រូវបានអនុវត្ត ចំពោះក្រុមហ៊ុនធានារ៉ាប់រងទាំងឡាយណា ដែលធ្វើសកម្មភាពលើសនឹងគោលការណ៍ណែនាំនេះ។



ឧបសម្ព័ន្ធនៃគោលការណ៍ណែនាំលេខ ០០២ ន.ធ.ក. /គណៈ

ស្តីពីការការពារការកែប្រែបន្តិចបន្តួច

ចុះថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤

ល.រ.	ឈ្មោះជនក្នុង បន្តិចបន្តួច	លេខអត្តសញ្ញាណ ប័ណ្ណ/ លិខិតឆ្លង ដែន របស់ជនក្នុងបន្តិចបន្តួច រ៉ាប់រង	ថ្ងៃខែឆ្នាំ កំណើត	លំនៅដ្ឋាន បច្ចុប្បន្ន	ទំនាក់ទំនងរវាងជន ក្នុងបន្តិចបន្តួច និងក្រុមហ៊ុនធានា រ៉ាប់រង	ប្រភេទនៃការក្លែង បន្តិចបន្តួចរ៉ាប់រង	កាលបរិច្ឆេទនៃការ ក្លែងបន្តិចបន្តួចរ៉ាប់រង	ទំហំទឹកប្រាក់ ពាក់ព័ន្ធ	ស្ថានភាពនៃ ការក្លែងបន្តិ ចបន្តួចរ៉ាប់រង (status)

*ដោយភ្ជាប់ជាមួយរបាយការណ៍របស់សមត្ថកិច្ច ប្រសិនបើមាន។

